



រដ្ឋសភាជាតិក្នុងត្រីមាសនេះ( កក្កដា ដល់ កញ្ញា) រដ្ឋសភាបានបន្តសម័យប្រជុំពេញអង្គលើកទី៨នីតិកាលទី៤របស់ខ្លួនក្នុងចន្លោះពេលដែលរដ្ឋសភាត្រូវចូលវិស្សមកាល។ ក្នុងការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់/ស្នើច្បាប់ និងកិច្ចព្រមព្រៀងរបស់រាជរដ្ឋាភិបាល រដ្ឋសភាធ្វើការប្រជុំដើម្បីអនុម័តប្រើរយៈពេលតែមួយព្រឹកតែប៉ុណ្ណោះ។

ក្នុងការប្រជុំនេះ រដ្ឋសភាបានបន្តការប្រជុំអស់រយៈពេលពីរព្រឹក ដោយមានរបៀបវារៈចំនួន៥ដែលត្រូវពិភាក្សា និងអនុម័ត ក្នុងនោះមានរបៀបវារៈមួយស្តីពីការឆ្លើយបំភ្លឺផ្ទាល់មាត់របស់នាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋសភា ត្រូវបានរដ្ឋសភាចំណាយរយៈពេលមួយព្រឹកក្នុងការឆ្លើយបំភ្លឺរបស់នាយករដ្ឋមន្ត្រី។

**I ការបញ្ជាក់មតិរបស់អ្នកតំណាងរាស្ត្រក្នុងពេលប្រជុំពេញអង្គ**

ក្នុងអំឡុងខែ សីហា នេះ រដ្ឋសភាបានបន្តការប្រជុំរយៈពេល២ថ្ងៃ (ព្រឹក) ដោយរដ្ឋសភាមានរបៀបវារៈចំនួន៥ ក្នុងនោះមានរបៀបវារៈ៣ តម្រូវឲ្យមានការអនុម័ត និងមានការពិភាក្សា និងរបៀបវារៈចំនួន២ទៀតតម្រូវឲ្យមានការបោះឆ្នោត និងការឆ្លើយបំភ្លឺផ្ទាល់មាត់នៅក្នុងរដ្ឋសភា។

ក្នុងរបៀបវារៈចំនួន៣ដែលតម្រូវឲ្យមានការពិភាក្សា និងអនុម័តមានដូចជា៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃរដ្ឋកាតាស្តីពីការគ្រប់គ្រងការប្រើប្រាស់ហត្ថលេខានៅកាតា (សម្លេងអនុម័ត ៩៧/៩៧) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញារ៉ូមីដាម ស្តីពីនីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុនចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ (មានសម្លេងអនុម័ត ៩៤/៩៤) និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាសភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ (សម្លេងអនុម័ត ៨៨/៨៨)។

ក្នុងនោះមានរបៀបវារៈចំនួន២ ដែលរដ្ឋសភាមិនតម្រូវឲ្យមានការពិភាក្សា និងអនុម័តនោះមានការបោះឆ្នោតជ្រើសតាំងឯកឧត្តម ពេជ្រ គឹមស្រីវង់ ជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ( មានសម្លេងគាំទ្រ ៨៣/៩៩) និងការឆ្លើយបំភ្លឺដោយផ្ទាល់មាត់ជូនរដ្ឋសភាលើការងារបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ទាំង៣ ដែលរដ្ឋសភាតម្រូវឲ្យមានការពិភាក្សានោះ មានអ្នកតំណាងរាស្ត្រ ១០រូប មកពីគណបក្សចំនួន២ក្នុងចំណោមគណបក្សទាំង៥ដែលមានអាសនៈនៅក្នុងរដ្ឋសភាបានឡើងបញ្ចេញមតិសរុប ១៣៦នាទី (ស្មើនឹង២ម៉ោង១៦នាទី)។

ចំណោមតំណាងរាស្ត្រ១០រូប ដែលបានបញ្ចេញមតិក្នុងការពិភាក្សានោះមានអ្នកតំណាងរាស្ត្រមកពីគណបក្សសម រង្ស៊ីចំនួន៣រូប ដែលបានបញ្ចេញមតិសរុបចំនួន ៦៣នាទី (ស្មើនឹង១ម៉ោង៣នាទី) ចំនែកគណបក្សប្រជាជន

I. ការបញ្ជាក់មតិរបស់អ្នកតំណាងរាស្ត្រក្នុងពេលប្រជុំពេញអង្គ	ទំព័រទី ១
II. ការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រ	ទំព័រទី ២
III. លិខិតអ្នកតំណាងរាស្ត្រ	ទំព័រទី ៧
IV. សង្ខេបព្រឹត្តិការណ៍សំខាន់ៗទាក់ទងសភា និងតំណាងរាស្ត្រ	ទំព័រទី ៨
- តំណាងរាស្ត្រគណបក្សប្រឆាំងនៅតែពិបាកសួរដេញដោលក្នុងការឆ្លើយបំភ្លឺក្នុងសភា	ទំព័រទី ៨
- រដ្ឋសភាផ្តល់អភ័យឯកសិទ្ធិជូនលោកស្រី មូសុខហូរ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី	ទំព័រទី ៩

កម្ពុជាមានអ្នកតំណាងរាស្ត្រចំនួន៧រូប បានបញ្ចេញមតិសរុប ៧៣នាទី(ស្មើនឹង១ម៉ោង១៣នាទី)។

ចំពោះខ្លឹមសារការបញ្ចេញមតិរបស់អ្នកតំណាងរាស្ត្រដែលបានឡើងបញ្ចេញមតិពិភាក្សាក្នុងសម័យប្រជុំសភា ឃើញថា អ្នកតំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ីបញ្ចេញមតិផ្ដោតក្នុងន័យអព្យាក្រឹត ៣៤នាទី (ស្មើនឹង ៥៤%នៃការបញ្ចេញមតិសរុបរបស់គណបក្សខ្លួន) ក្នុងខ្លឹមសារអវិជ្ជមាន ២៥នាទី (ស្មើនឹង៤០%នៃការបញ្ចេញមតិរបស់គណបក្សសរុប) ចំណែកក្នុងខ្លឹមសារវិជ្ជមានវិញ អ្នកតំណាងរាស្ត្រគណបក្សនេះបានបញ្ចេញមតិត្រឹមតែ ៤នាទីប៉ុណ្ណោះ (ស្មើនឹង៦%នៃចំនួនការបញ្ចេញមតិសរុបរបស់គណបក្សខ្លួន)។ រីឯខ្លឹមសារការបញ្ចេញមតិរបស់អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាគឺបានផ្ដោតលើខ្លឹមសារអព្យាក្រឹត៤៨នាទី (ស្មើនឹង៦៦%នៃការបញ្ចេញមតិសរុបរបស់គណបក្សខ្លួន)។ចំពោះគោលបំណងទី២របស់តំណាងរាស្ត្រគណបក្សនេះ គឺផ្ដោតទៅលើន័យវិជ្ជមាន បានបញ្ចេញមតិ១៦នាទី(ស្មើនឹង២២%នៃការបញ្ចេញមតិសរុបរបស់គណបក្សខ្លួន)។ ក្នុងន័យអវិជ្ជមានអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានបញ្ចេញមតិ៩នាទី(ស្មើនឹង១២%នៃចំនួនរយៈពេលនៃការបញ្ចេញមតិរបស់ខ្លួន)។

**II ការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រ**

នៅក្នុងរយៈពេល៣ខែនេះ (កក្កដា ដល់ កញ្ញា) តាមទិន្នន័យរបស់ខុមហ្វ្រែលដែលទទួលបានពីគណបក្សនយោបាយការិយាល័យតំណាងរាស្ត្រ និងពីប្រព័ន្ធផ្សព្វផ្សាយនានាបានបង្ហាញឲ្យឃើញថា មានអ្នកតំណាងរាស្ត្រចំនួន៧៥រូប ស្មើនឹង ៦១% នៃចំនួនអ្នកតំណាងរាស្ត្រសរុបដែលមានអាសនៈនៅក្នុងរដ្ឋសភា(១២៣រូប) បានចុះមូលដ្ឋានសរុបចំនួន ៣៩៤លើក។

ក្នុងអំឡុងរយៈពេលត្រីមាសនេះ ខុមហ្វ្រែលបានរកឃើញថា ចំនួនអ្នកតំណាងរាស្ត្រដែលបានចុះមូលដ្ឋានមានការកើនឡើងជាងរយៈពេលត្រីមាសមុន (មេសាដល់ មិថុនា) ប្រមាណ៨រូប។

បើគិតពីចំនួនការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រ ខុមហ្វ្រែលសង្កេតឃើញថា ក្នុងរយៈពេល៣ខែនេះ ចំនួនការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រមានការថយចុះជាងត្រីមាសមុនប្រមាណ៤៦%ធៀបទៅនឹងត្រីមាសមុន(មេសា ដល់ មិថុនា) មានអ្នកតំណាងរាស្ត្រចុះបាន៧៣១លើក។

ចំពោះរបាយការណ៍ក្នុងអំឡុងពេល៣ខែនេះ (កក្កដា ដល់ កញ្ញា) ខុមហ្វ្រែលមិនបានទទួលព័ត៌មានណាមួយពីការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រនៅក្នុងមណ្ឌលចំនួន៦គឺមណ្ឌលរតនគិរី មណ្ឌលកោះកុង មណ្ឌលស្ទឹងត្រែង មណ្ឌលប៉ៃលិន មណ្ឌលមណ្ឌលគិរី និង


**រូបសញ្ញាគណបក្សប្រើក្នុងរបាយការណ៍នេះ៖**

-  គណបក្ស ប្រជាជនកម្ពុជា
-  គណបក្ស សមរង្ស៊ី
-  គណបក្ស សិទ្ធិមនុស្ស
-  គណបក្ស ហ៊្វុនស៊ិនប៉ិច
-  គណបក្ស ជាតិនិយម

មណ្ឌលកែប ។

គួរបញ្ជាក់ដែរថា រយៈពេលត្រីមាសនេះជារយៈពេលដែលរដ្ឋសភាយប់សម្រាក(វិស្សមកាល) ដែលអាចធ្វើឲ្យអ្នកតំណាងរាស្ត្រមានពេលវេលាច្រើនក្នុងការចុះមូលដ្ឋានតាមមណ្ឌលរបស់ខ្លួន។ ក៏ប៉ុន្តែក្នុងការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រក្នុងត្រីមាសនេះ (កក្កដា ដល់ កញ្ញា) បែរជាមានការថយចុះជាងត្រីមាសមុនទៅវិញ។

**ក្រាហ្វិកទី១៖ ភាគរយកំណើននៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រតាមគណបក្សចន្លោះពីខែកក្កដា-កញ្ញា ២០១២ធៀបនឹងមេសា-មិថុនា ២០១២**



បើប្រៀបធៀបនៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រទៅតាមគណបក្សក្នុងចន្លោះពីខែ កក្កដា ដល់ កញ្ញា ឃើញថាមានតំណាងរាស្ត្រចំនួន២គណបក្សក្នុងចំណោមគណបក្សទាំង៥ ដែលមានអាសនៈនៅក្នុងរដ្ឋសភា មានការកើនឡើងក្នុងការចុះមូលដ្ឋាន ។ ចំពោះការចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រគណបក្សសមរង្ស៊ី និងតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស បែរជាមានការថយចុះជាងមុន បើធៀបទៅនឹងការចុះមូលដ្ឋានក្នុងចន្លោះពី

**ខែ មេសាដល់ មិថុនា។**

បើគិតពីចំនួនការចុះមូលដ្ឋាន ខុមហ្វ្រែលឃើញថាអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងតំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ីបានចុះមូលដ្ឋានច្រើនជាងគេ ក្នុងចំណោមតំណាងរាស្ត្រទាំង៥គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា។

តាមទិន្នន័យដែលខុមហ្វ្រែលទទួលបាន អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាបានចុះមូលដ្ឋានសរុប ២២៩លើក មានការថយចុះ ៤៨% បើធៀបនឹងការចុះមូលដ្ឋានក្នុងត្រីមាសមុន(មេសា ដល់ មិថុនា) ចុះមូលដ្ឋានបាន៤៤៥លើក។

ចំពោះការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ី មានការថយចុះ៥% ដោយក្នុងរយៈពេលត្រីមាសនេះ(កក្កដា ដល់ កញ្ញា) អ្នកតំណាងរាស្ត្រមកពីគណបក្សសមរង្ស៊ីចុះបានតែ៩៥លើក ធៀបនឹងត្រីមាសមុន(មេសាដល់ មិថុនា) ចុះបានដល់ទៅ១០០លើក។

អ្នកតំណាងរាស្ត្រមកពីគណបក្សសិទ្ធិមនុស្ស បានចុះមូលដ្ឋានសរុប៥៤លើក គឺមានការថយចុះដល់ទៅ២ដង ធៀបនឹងត្រីមាសមុន(មេសា ដល់ មិថុនា) ចុះមូលដ្ឋានបាន១៨០លើក។


ចំណែកការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រមកពីគណបក្សជាតិនិយម និងអ្នកតំណាងរាស្ត្រមកពីហ្វ្រូនស៊ិនបិច ក្នុងត្រីមាសនេះសកម្មភាពក្នុងការចុះមូលដ្ឋានបែរជាមានការកើនឡើងទៅវិញ។ អ្នកតំណាងរាស្ត្រគណបក្សជាតិនិយម ក្នុងការចុះមូលដ្ឋានមានការកើនឡើងដល់ទៅ១១៦% ដោយក្នុងត្រីមាសនេះចុះបានសរុប១៣លើក ធៀបនឹងការចុះមូលដ្ឋានក្នុងត្រីមាសមុន(មេសា ដល់ កញ្ញា) ចុះបានត្រឹមតែ៦លើកតែប៉ុណ្ណោះ។

ចំពោះអ្នកតំណាងរាស្ត្រមកពីគណបក្សហ្វ្រូនស៊ិនបិច ចុះមូលដ្ឋានក្នុងត្រីមាសនេះសរុបបាន៣លើក ដែលខុមហ្វ្រែលទទួលបាន។ បើធៀបនឹងត្រីមាសមុន (មេសា ដល់ មិថុនា) ខាងខុមហ្វ្រែលមិនបានទទួលព័ត៌មានណាមួយចំពោះការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រគណបក្សនេះទេ។

ប៉ុន្តែបើគិតពីការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រតាមគណបក្សគិតជាមធ្យមក្នុងម្នាក់ៗវិញ ខុមហ្វ្រែលឃើញថា តំណាងរាស្ត្រមកពីគណបក្សសិទ្ធិមនុស្សបានចុះមូលដ្ឋានច្រើនជាងគេដោយអ្នកតំណាងរាស្ត្រមួយរូបចុះបាន១៨លើក។ អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាជាមធ្យមក្នុង១រូបចុះបានចំនួន៤លើក។ ចំពោះអ្នកតំណាងរាស្ត្រគណបក្សសម

រង្សីគិតជាមធ្យមក្នុងម្នាក់ចុះបានលើក អ្នកតំណាងរាស្ត្រមកពីគណបក្សជាតិនិយមជាមធ្យមចុះបានលើក ចំណែកអ្នកតំណាងរាស្ត្រហ្នឹងស៊ិនប៉ិចក្នុងត្រីមាសនេះគិតជាមធ្យមចុះបាន៣លើក។

**ក្រាហ្វិកទី២៖ ភាគរយចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រតាមគណបក្សធៀបភាគរយនៃអាសនៈសភាសរុបតាមគណបក្សក្នុងអំឡុងពេលពីខែ កក្កដា ដល់ កញ្ញា ២០១២**



ការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រតាមគណបក្សធៀបទៅនឹងភាគរយនៃអាសនៈសភាតាមគណបក្សក្នុងអំឡុងរយៈពេលត្រីមាសនេះ (កក្កដា ដល់ កញ្ញា) ឃើញថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលមានអាសនៈ ៧៣% នៅក្នុងរដ្ឋសភា បានចុះមូលដ្ឋាន ៥៨%នៃចំនួនចុះមូលដ្ឋានសរុប។ តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស ដែលមានអាសនៈ ៣%នៅក្នុងរដ្ឋសភា បានចុះមូលដ្ឋានបាន ១៤% ស្មើនឹងជាង៤ដងនៃអាសនៈរបស់ខ្លួន។ ចំពោះអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលមានអាសនៈនៅក្នុងរដ្ឋសភា ២១% ចុះ

មូលដ្ឋានបាន២៤% នៃចំនួនការចុះមូលដ្ឋានសរុប។ ចំណែកតំណាងរាស្ត្រគណបក្សជាតិនិយម និងតំណាងរាស្ត្រគណបក្សហ្នឹងស៊ិនប៉ិច គឺស្ទើរតែសមាមាត្រទៅនឹងអាសនៈរដ្ឋសភា ដែលគណបក្សនីមួយៗទទួលបានក្នុងរដ្ឋសភា ដែលរួមគ្នាមានអាសនៈប្រមាណ៣%ក្នុងរដ្ឋសភាក៏ចុះមូលដ្ឋានបាន៤%ដែរ។

**តារាងទី១៖ គោលបំណងនៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រតាមគណបក្សក្នុងអំឡុងពេល កក្កដា ដល់កញ្ញា ២០១២**

គោលបំណងនៃការចុះមូលដ្ឋានទាំង ៣៩៤លើករបស់តំណាងរាស្ត្រទាំង៧៥រូប	គណបក្សនយោបាយ					សរុបគោលបំណង
	៥៥ រូប	១១ រូប	១៤ រូប	៣ រូប	២ រូប	
សាកសួរសុខទុក្ខចែកអំណោយនិងការសម្តែងសមិទ្ធផលនានា	១៥១ (៦៦%)	០	៦៣ (៦៧%)	៣៧ (៦៩%)	២ (១៥%)	២៥៣ (៦៥%)
ការចុះពង្រឹងផ្ទៃក្នុងនិងបណ្តាញគណបក្ស	៤០ (១៧%)	២ (៦៧%)	២៦ (២៧%)	១៧ (៣១%)	១១ (៨៥%)	៩៦ (២៤%)
ការចុះអមដំណើរជាក្រុមឬអមដំណើរថ្នាក់ដឹកនាំ	៣១ (១៤%)	១ (៣៣%)	០	០	០	៣២ (៨%)
ការចូលរួមក្នុងវេទិកាសាធារណៈ	២ (១%)	០	២ (២%)	០	០	៤ (១%)
ការអន្តរាគមន៍និងដោះស្រាយបញ្ហានានា	៥ (២%)	០	៤ (៤%)	០	០	៩ (២%)

សរុបគោលបំណងតាមគណបក្ស	២២៩	៣	៩៥	៥៤	១៣	៣៩៤ (១០០)
----------------------	-----	---	----	----	----	-----------

តារាងទី១នេះ បង្ហាញពីការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រភាគច្រើនផ្ដោតទៅលើគោលបំណងសាកសួរសុខទុក្ខ ចែកអំណោយ និងសមិទ្ធិផលនានាដែលចុះបាន ២៥៣លើក (ស្មើនឹង៦៥%នៃការចុះមូលដ្ឋានសរុប)។ ចំពោះការចុះមូលដ្ឋានក្នុងគោលបំណងទី២ ដែលអ្នកតំណាងរាស្ត្រផ្ដោត គឺការចុះពង្រឹងផ្ទៃក្នុង និងបណ្តាញគណបក្សរបស់ខ្លួនចុះបាន៩៦លើក (ស្មើនឹង២៤%នៃការចុះមូលដ្ឋានសរុប)។ ក្នុងគោលបំណងចុះអមដំណើរថ្នាក់ដឹកនាំចុះបាន ៣២លើក (ស្មើនឹង៨%នៃចំនួន ចុះមូលដ្ឋានសរុប)។ ចំណែកការចុះមូលដ្ឋានក្នុងគោលបំណងចូលរួមវេទិកា ឬសិក្ខាសាលាសាធារណៈចុះបាន៤លើក(ស្មើ នឹង១%នៃការចុះមូលដ្ឋានសរុប)។ ដោយឡែកក្នុងគោលបំណងអន្តរាគមន៍ និងដោះស្រាយបញ្ហានានាជួយប្រជាពលរដ្ឋមាន ការកើនឡើងជាងត្រីមាសមុនចុះបាន៩លើក(ស្មើនឹង២%នៃការចុះមូលដ្ឋានសរុប)។

គួរបញ្ជាក់ដែរថា តារាងខាងលើ ខុមហ្វ្រែលសង្កេតឃើញថា មានតំណាងរាស្ត្រ៣គណបក្សក្នុងចំណោម៥គណបក្ស ដែលមានអាសនៈនៅក្នុងរដ្ឋសភា ការចុះមូលដ្ឋានមានគោលបំណងដូចគ្នា គឺផ្ដោតទៅលើការចុះសំណេះសំណាលសួរសុខ ទុក្ខប្រជាពលរដ្ឋ ។ ចំណែកការចុះមូលដ្ឋានរបស់តំណាងរាស្ត្រ២គណបក្សទៀតដូចជា តំណាងរាស្ត្រគណបក្សជាតិនិយម និងតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនបិច គឺផ្ដោតលើការចុះពង្រឹងបណ្តាញផ្ទៃក្នុងបក្សខ្លួនប៉ុណ្ណោះ។

**-ការចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា (៥៥រូប ចុះបានសរុប ២២៩លើក)៖** ការចុះមូលដ្ឋានរបស់អ្នក តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាភាគច្រើនផ្ដោតទៅលើការចុះសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយ និង សម្ដេចសមិទ្ធិផលនានា ចុះបាន១៥១លើក (ស្មើនឹង៦៦%នៃចំនួនការចុះមូលដ្ឋានរបស់គណបក្សខ្លួន)។ ចំពោះគោល បំណងចុះពង្រឹងបណ្តាញផ្ទៃក្នុងគណបក្ស ជាគោលបំណងទី២របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចុះបាន៤០លើក (ស្មើនឹង១៧%នៃចំនួនចុះមូលដ្ឋានសរុបរបស់គណបក្សខ្លួន)។ ក្នុងគោលបំណងចុះអមដំណើរថ្នាក់ដឹកនាំចុះបាន៣១លើក (ស្មើនឹង១៤%)។ ក៏ប៉ុន្តែក្នុងគោលបំណងចុះអន្តរាគមន៍ជួយដោះស្រាយបញ្ហានានា និងការចូលរួមវេទិកាសាធារណៈ ឃើញ ថាមានការចូលរួមតិចតួចប៉ុណ្ណោះ ដោយគោលបំណងចុះអន្តរាគមន៍ចុះបាន៥លើក(ស្មើនឹង២%នៃចំនួនចុះមូលដ្ឋានសរុប របស់គណបក្សខ្លួន)។ ចំណែកក្នុងគោលបំណងចូលរួមវេទិកាឬសិក្ខាសាលាសាធារណៈចុះបាន២លើក(ស្មើនឹង១%)។

**ករណីខ្លះៗនៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមានដូចជា៖**

អ្នកតំណាងរាស្ត្រ **ទេស ហិរញ្ញ** មណ្ឌលបាត់ដំបង ចុះមូលដ្ឋានច្រើនជាងគេ ក្នុងចំណោមអ្នកតំណាងរាស្ត្រគណបក្ស ខ្លួន ចុះបាន(១៧លើក)។ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ អ្នកតំណាងរាស្ត្រ **ទេស ហិរញ្ញ** បានអញ្ជើញជួបប្រាស្រ័យ ការងារជាមួយក្រុមប្រឹក្សាឃុំ មេភូមិ សរុបចំនួន៤៩នាក់នៅសាលាឃុំបាយដំរំ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជាមួយគ្នានោះ ដែរ ឯកឧត្តមបានឧបត្ថម្ភថវិកាម្នាក់ៗចំនួន២០០០០រៀល។

**-ការចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សសមរង្ស៊ី (១៤រូប ចុះបានសរុប៩៥លើក)៖** ក្នុងការចុះមូលដ្ឋានរបស់តំណាងរាស្ត្រ គណបក្សសមរង្ស៊ីក្នុងរយៈពេល៣ខែនេះ(កក្កដា ដល់ កញ្ញា) គឺផ្ដោតទៅលើការចុះសំណេះសំណាលសួរសុខទុក្ខជាមួយប្រជា ពលរដ្ឋ បាន៦៣លើក (ស្មើនឹង៦៧%នៃចំនួនចុះមូលដ្ឋានសរុបរបស់គណបក្សខ្លួន)។ ចំពោះក្នុងគោលបំណងទី២ របស់ តំណាងរាស្ត្រគណបក្សនេះ គឺផ្ដោតលើការចុះពង្រឹងផ្ទៃក្នុងបណ្តាញបក្សចុះបាន២៦លើក(ស្មើនឹង២៧%) នៅក្នុងគោល បំណងចូលរួមវេទិកា ឬសិក្ខាសាលាសាធារណៈចុះបាន២លើក(ស្មើនឹង២%)។ ចំណែកក្នុងគោលបំណងចុះអន្តរាគមន៍ តំណាងរាស្ត្រគណបក្សនេះចុះបាន៤លើក (ស្មើនឹង២%)។ ដោយឡែកក្នុងគោលបំណងអមដំណើរថ្នាក់ដឹកនាំ ខាងខុម ហ្វ្រែល មិនបានទទួលព័ត៌មានទាក់ទងនឹងការចុះមូលដ្ឋាននេះទេ។

**ករណីខ្លះៗនៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីដូចជា៖**



អ្នកតំណាងរាស្ត្រ សុវណ្ណា ពិសាខា មណ្ឌលកំពង់ចាម បានចុះមូលដ្ឋាន( ២០លើក) មានការនាំមុខគេក្នុងចំណោមអ្នកតំណាងរាស្ត្រនៅក្នុងគណបក្សខ្លួន។ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ អ្នកតំណាងរាស្ត្រ សុវណ្ណា ពិសាខា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដ៏ទប់ក្រុមប្រឹក្សាឃុំនានា និងក្រុមប្រឹក្សាស្រុកនៅឃុំគាស់ក្រឡ ដែលមានអ្នកចូលរួមចំនួន៨៧នាក់ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

**-ការចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស (៣រូប ចុះបានសរុប៥៤លើក)៖** ចំពោះការចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស ភាគច្រើនផ្ដោតលើគោលបំណងចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ចុះបាន៣៧លើក(ស្មើនឹង៦៩%នៃចំនួនចុះមូលដ្ឋានសរុបរបស់បក្សខ្លួន)។ ក្នុងគោលបំណងចុះពង្រឹងផ្ទៃក្នុង និងបណ្តាញគណបក្ស ចុះបាន១៧លើក(ស្មើនឹង៣១%)។ ចំណែកក្នុងគោលបំណងចុះអមដំណើរថ្នាក់ដឹកនាំ គោលបំណងចូលរួមវេទិកា ឬសិក្ខាសាលាសាធារណៈ និងគោលបំណងចុះអន្តរាគមន៍ជួយដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ខាងខុមហ្វ្រែលមិនបានទទួលព័ត៌មានណាមួយទាក់ទងនឹងការចុះមូលដ្ឋានក្នុងគោលបំណងនេះទេ។

**ករណីខ្លះៗនៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្សដូចជា៖**

អ្នកតំណាងរាស្ត្រ កឹម សុខា មណ្ឌលកំពង់ចាម ចុះមូលដ្ឋានបាន( ២៩លើក) ការចុះមូលដ្ឋានបាននាំមុខគេក្នុងចំណោមអ្នកតំណាងរាស្ត្រនៅក្នុងគណបក្សរបស់ខ្លួន។ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១២ អ្នកតំណាងរាស្ត្រ កឹម សុខា បានអញ្ជើញចូលរួមប្រជុំ ក្នុងគោលបំណងអោយប្រជាពលរដ្ឋយល់ដឹងពីបញ្ហាបង្រួបបង្រួមគ្នាភ្ញៀវចូលរួមប្រហែល៦០០នាក់ ស្ថិតនៅឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង។

**-ការចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សជាតិនិយម (២រូប ចុះបានសរុប១៣លើក)៖** ការចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សជាតិនិយម គឺផ្ដោតទៅលើគោលបំណងការចុះពង្រឹងផ្ទៃក្នុង និងបណ្តាញគណបក្សខ្លួន ចុះបាន១១លើក(ស្មើនឹង៨៥%) ។ ចំពោះគោលបំណងទីពីរ គឺការចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ចុះបាន២លើក(ស្មើនឹង១៥%)។ ចំណែកក្នុងគោលបំណងចុះចូលរួមវេទិកា ឬសិក្ខាសាលាសាធារណៈ គោលបំណងចុះអមដំណើរថ្នាក់ដឹកនាំ និងគោលបំណងចុះអន្តរាគមន៍ និងជួយដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ខាងខុមហ្វ្រែលមិនបានទទួលព័ត៌មានដែលពាក់ព័ន្ធនឹងអ្នកតំណាងរាស្ត្រចុះមូលដ្ឋាននោះទេ។

**ករណីខ្លះៗនៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រគណបក្សជាតិនិយមដូចជា៖**


អ្នកតំណាងរាស្ត្រ សៅ វ៉ានី មណ្ឌលព្រៃវែង ចុះមូលដ្ឋានបាន(១២លើក) ។ កាលពីថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០១២ អ្នកតំណាងរាស្ត្រ សៅ វ៉ានី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំ រួមបញ្ចូលគ្នារវាងគណបក្សហ៊្វិនស៊ិនប៉ិច និងគណបក្សជាតិនិយម ចំនួនប្រមាណជាង ២០០នាក់ នៅទីស្នាក់ការគណបក្សហ៊្វិនស៊ិនប៉ិច ខេត្តកំពង់ធំ។

**-ការចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សហ៊្វិនស៊ិនប៉ិច (១រូប ចុះបានសរុប៣លើក)៖** ចំណែកការចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្សហ៊្វិនស៊ិនប៉ិច គឺផ្ដោតលើគោលបំណងការចុះពង្រឹងផ្ទៃក្នុង និងបណ្តាញគណបក្សខ្លួន ២លើក (៦៧%) និងគោលបំណងចុះអមដំណើរថ្នាក់ដឹកនាំ ១លើក(៣៣%)។ ចំពោះក្នុងគោលបំណងចូលរួមវេទិកា ឬសិក្ខាសាលាសាធារណៈ គោលបំណងចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងគោលបំណងចុះអន្តរាគមន៍ដោះស្រាយបញ្ហានានា ខាងខុមហ្វ្រែលមិនបានទទួលព័ត៌មានដែលពាក់ព័ន្ធនឹងអ្នកតំណាងរាស្ត្រចុះមូលដ្ឋាននោះទេ។

**ករណីខ្លះៗនៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រគណបក្សហ៊្វិនស៊ិនប៉ិចដូចជា៖**

អ្នកតំណាងរាស្ត្រ ញឹក ប៊ុនឆៃ មណ្ឌលបន្ទាយមានជ័យ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១២ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលបន្ថែមនូវសមាសភាពថ្នាក់ដឹកនាំស្រុក ក្រុង នៅស្នាក់ការគណបក្សហ៊្វិនស៊ិនប៉ិចខេត្តសៀមរាប ដោយមានការចូលរួមពី សមាជិក-សមាជិកាបក្ស ជាង៣០០នាក់ផ្សេងទៀត។

**ក្រាហ្វិកទី៣៖ ភាគរយកំណើនការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រក្នុងគោលបំណងនីមួយៗ ចន្លោះពីខែ កក្កដា ដល់ កញ្ញា ២០១២ ធៀបនឹង ចន្លោះខែ មេសា ដល់ មិថុនា ២០១២**



ភាគរយកំណើននៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រក្នុងគោលបំណងនីមួយៗចន្លោះពីខែកក្កដា ដល់ កញ្ញា ធៀបនឹងចន្លោះខែ(មេសាដល់មិថុនា) ខុមហ្វ្រែលបានឃើញថា ការចុះមូលដ្ឋានរបស់តំណាងរាស្ត្រ ក្នុងគោលបំណងទាំងប្រាំ ដែលអ្នកតំណាងរាស្ត្រចុះឃើញថា មានគោល

បំណង២ដែលមានការកើនឡើង ចំណែកក្នុងគោលបំណង៣ទៀត ឃើញថាមានការថយចុះជាងរយៈពេលត្រីមាសមុន។ ក្នុងគោលបំណងចុះសួរសុខទុក្ខចែកអំណោយ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ មានការថយចុះ៤៩% (២៥៣លើក) ធៀបនឹងរយៈពេល៣ខែមុន( មេសាដល់ មិថុនា) ចុះបាន៥០០លើកនៃការចុះមូលដ្ឋានក្នុងគោលបំណងនេះ។ ក្នុងគោលបំណងចុះពង្រឹងផ្ទៃក្នុង និងបណ្តាញបក្ស ខុមហ្វ្រែលឃើញថាក្នុងរយៈពេលត្រីមាសនេះ មានការថយចុះជាងត្រីមាសមុន ៥១% (ស្មើនឹង៩៦លើក)នៃអ្នកតំណាងរាស្ត្រចុះមូលដ្ឋាន ធៀបនឹងការចុះមូលដ្ឋានក្នុងរយៈពេលត្រីមាសមុន ចុះបាន ១៩៨លើក។ ចំណែកក្នុងគោលបំណង ចុះអមដំណើរថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឬក៏ថ្នាក់ដឹកនាំគណបក្សរបស់ខ្លួន បែរជាមានការកើនឡើងជាងត្រីមាសមុន ១០% (ស្មើនឹង៣២លើក) បើធៀបនឹងការចុះមូលដ្ឋានក្នុងអំឡុងពេលត្រីមាសមុនដែលចុះបាន២៩លើក។ ចំពោះការចុះមូលដ្ឋានក្នុងគោលបំណងវេទិកាសាធារណៈនិងសិក្ខាសាលាសាធារណៈវិញ ក្នុងត្រីមាសនេះមានការកើនឡើងជាងត្រីមាសមុន១០០% ដែលចុះបាន(៤លើក)បើធៀបនឹងត្រីមាសមុន ចុះបាន២លើក។ ការចុះមូលដ្ឋានក្នុងគោលបំណងអន្តរាគមន៍ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋក្នុងត្រីមាសនេះ ខុមហ្វ្រែលឃើញថាមានការកើនឡើងជាងត្រីមាសមុនដល់ទៅ៣៥០% (ដែលចុះបាន៩លើក) ធៀបនឹងត្រីមាសមុនចុះបាន២លើក។

**III លិខិតអ្នកតំណាងរាស្ត្រ**

ខុមហ្វ្រែលបានសង្កេតឃើញថាក្នុងចន្លោះរយៈពេល៣ខែនេះ (កក្កដា ដល់ កញ្ញា) មានអ្នកតំណាងរាស្ត្រចំនួន ៤រូបមកពីគណបក្សសមរង្ស៊ី បានចេញលិខិតចំនួន៤ច្បាប់ដាក់ទៅរាជរដ្ឋាភិបាល។

ក្នុងការចេញលិខិតរបស់អ្នកតំណាងរាស្ត្រនៅក្នុងត្រីមាសនេះ ខុមហ្វ្រែលសង្កេតឃើញថាមានអ្នកតំណាងរាស្ត្រមកពីគណបក្សតែមួយគត់ដែលមានអាសនៈនៅក្នុងរដ្ឋសភា បានចេញលិខិតដាក់ទៅរាជរដ្ឋាភិបាលដើម្បីស្នើសុំឲ្យមានចាត់វិធានការក្នុងការដោះស្រាយបញ្ហានានា។ លិខិតទាំង៤ច្បាប់ដែលអ្នកតំណាងរាស្ត្រដាក់ទៅរាជរដ្ឋាភិបាលសុទ្ធតែជាលិខិតស្នើ និងអំពាវនាវដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា។

ក្នុងត្រីមាសនេះ ចំនួនលិខិតរបស់អ្នកតំណាងរាស្ត្រដែលដាក់ទៅរាជរដ្ឋាភិបាលមានការកើនឡើងចំនួន៣ដង ប្រៀបធៀបទៅនឹងត្រីមាសមុន(មេសា ដល់ មិថុនា) មានអ្នកតំណាងរាស្ត្រចេញលិខិតតែ១ប៉ុណ្ណោះ ។

អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីចំនួន៤រូប ដែលបានចេញលិខិតដាក់ទៅរាជរដ្ឋាភិបាលមាន អ្នកតំណាងរាស្ត្រ យឹម សុវណ្ណ មណ្ឌលភ្នំពេញ អ្នកតំណាងរាស្ត្រ មូរ សុខហួរ មណ្ឌលកំពត អ្នកតំណាងរាស្ត្រ សុវណ្ណា ពិសាខា មណ្ឌលកំពង់ចាម និងអ្នកតំណាងរាស្ត្រ គី វណ្ណដារ៉ា មណ្ឌលសៀមរាប។

ចំពោះលិខិតរបស់អ្នកតំណាងរាស្ត្រទាំង៤ច្បាប់ដែលបានដាក់ទៅរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានោះ ខុមហ្វ្រែលមិនទាន់ទទួលបានលិខិតដែលរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៅឡើយទេ។

**IV សង្ខេបព្រឹត្តិការណ៍សំខាន់ៗទាក់ទងសភា និងតំណាងរាស្ត្រ**

**តំណាងរាស្ត្រគណបក្សប្រឆាំងនៅតែពិបាកសួរដេញដោលក្នុងការឆ្លើយបំភ្លឺក្នុងសភា**

នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១២នេះ រដ្ឋសភាបានបន្តសម័យប្រជុំរបស់ខ្លួនដែលបានអញ្ជើញលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មកឆ្លើយបំភ្លឺអំពីការងារបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាការឆ្លើយតប និងលិខិតរបស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី មណ្ឌល ភ្នំពេញ។

ក្នុងការមកឆ្លើយបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋសភា ត្រូវបានប្រធានរដ្ឋសភាបានប្រកាសក្នុងអង្គប្រជុំដោយមិនអនុញ្ញាតឲ្យអ្នកតំណាងរាស្ត្រមានការសួរដេញដោលជាសំណួរទៅប្រមុខរាជរដ្ឋាភិបាល ដោយគ្រាន់តែអនុញ្ញាតឲ្យប្រមុខរាជរដ្ឋាភិបាលនិយាយឆ្លើយតបនឹងសំណួរដែលអ្នកតំណាងរាស្ត្របានសួរនៅពេលដាក់លិខិតប៉ុណ្ណោះ ពីបញ្ហាបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ការមិនឲ្យសួរដេញដោលនេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋសភាមិនអោយអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងក្នុងការសួរដេញដោល កន្លងទៅអ្នកតំណាងរាស្ត្រ សុន ឆ័យ គណបក្សសមរង្ស៊ី បានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងការងារឲ្យមកឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភាពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការតំលើងប្រាក់ខែរបស់កម្មករ ក៏ត្រូវបានប្រធានអង្គប្រជុំរដ្ឋសភាប្រកាសហាមមិនអោយមានការដាក់ជាសំណួរ ឬសួរដេញដោលពីសំណាក់តំណាងរាស្ត្រគណបក្សប្រឆាំងដែលជាម្ចាស់សំណួរ។

តាមប្រការ ៣២ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានចែងថា « ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឲ្យមាន ឬមិនឲ្យមានការជជែកដេញដោល។ បើគ្មានការបើកឲ្យជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រីនឹងបញ្ចប់សំណួរតែម្តង។ »

បើមើលក្នុងមាត្រា៩៦នៃរដ្ឋធម្មនុញ្ញ ក៏ដូចគ្នាទៅនឹងប្រការ ៣២ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលបានចែងខាងលើថា ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឲ្យមាន ឬមិនឲ្យមានការជជែកដេញដោល ចំពោះក្នុងប្រការនេះដែរ យើងឃើញថា វាហាក់ដូចជាអយុត្តិធម៌ចំពោះអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដែលជាម្ចាស់សំណួរ បែរជាមិនអាចសួរដេញដោលបាន ដោយរដ្ឋសភាគួរតែផ្តល់សិទ្ធិទៅឲ្យអ្នកតំណាងរាស្ត្រដែលជាម្ចាស់សំណួរអាចអានសំណួររបស់ខ្លួន ដោយអាចឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដឹងពីសំណួរដែលសួរទៅរាជរដ្ឋាភិបាល និងដើម្បីអោយដឹងថាការឆ្លើយរបស់រាជរដ្ឋាភិបាលត្រូវនឹងអ្វីដែលម្ចាស់សំណួរសួរដែលឬទេ។

អ្នកតំណាងរាស្ត្រ សុន ឆ័យ គណបក្សសមរង្ស៊ីមណ្ឌលភ្នំពេញ បានមានប្រសាសន៍ថា « រដ្ឋាភិបាលហាក់ដូចជាមិនមានសេចក្តីក្លាហានក្នុងការបំភ្លឺពីបញ្ហាជាតិដ៏សំខាន់នេះទេ បើសិនគាត់បង្ហាញការពិតចំពោះបញ្ហាព្រំដែនជាសំនួរហ្នឹង គាត់មិនត្រូវហាមគេមិនអោយសួរទេ ដើម្បីបញ្ជាក់ថាចម្លើយរបស់គាត់ហ្នឹងវាត្រូវមិនត្រូវអី ត្រូវមានការសួរបញ្ជាក់អីថែម ឃើញថា រដ្ឋាភិបាលដូចមានលក្ខខណ្ឌកំបាំងអីដូចមិនមានច្បាស់លាស់ខ្លួនឯងទេក្នុងការឆ្លើយបំភ្លឺជាមួយនឹងអ្នកតំណាងរាស្ត្រ »។



អ្នកតំណាងរាស្ត្រ ជាម យៀប គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង បានមានប្រសាសន៍ក្នុងអង្គប្រជុំរដ្ឋសភាថា « យោងតាមជំពូកទី៧មាត្រា៩៦ ក៏ដូចប្រការ៣២នៃបទបញ្ជាផ្ទៃក្នុងគឺបានបញ្ជាក់ច្បាស់ណាស់ ឯកឧត្តមយកទៅមើលឡើងវិញ អ្វីក្នុងនោះខ្ញុំលើកក្នុងវាក្យខ័ណ្ឌចុងក្រោយ ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកអោយមាន ឬមិនអោយ មានការជជែកដេញដោល បើគ្មានការជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រីនឹងបញ្ចប់សំនួរតែ ម្តង មិនមានអ្វីក្រៅពីហ្នឹងទេ នឹងជាឆន្ទានុសិទ្ធិរបស់ប្រធានរដ្ឋសភា មិនមែនការបិទសិទ្ធិទាំងអស់ទេ»។

**រដ្ឋសភាផ្តល់អភ័យឯកសិទ្ធិជូនលោកស្រី មួរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី**

ក្នុងថ្ងៃទី២៦ ខែកញ្ញានេះ រដ្ឋសភាជាតិបានសម្រេចផ្តល់អភ័យឯកសិទ្ធិជូនអ្នកតំណាងរាស្ត្រ មួរ សុខហួរ គណបក្ស សមរង្ស៊ី មណ្ឌលកំពត ឲ្យមានអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រពេញលេញបន្ទាប់ពីសាលាខេត្តរណ្តៅរាជធានីភ្នំពេញបានផ្តល់ នីតិសម្បទារួចមក។ ដែលសម្រេចថាលោកស្រី បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់តាមការបង្គាប់ដីកាតុលាការ។

តាមមាត្រា ១៦ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ “តំណាងរាស្ត្រណាដែលមានសាលក្រមស្ថាពរ ឬសាលដីកា ស្ថាពរសម្រេចថា ជាជនគ្មានទោស តំណាងរាស្ត្រនោះត្រូវបានទទួលជាស្វ័យប្រវត្តិនូវអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិពេញលេញ ឡើងវិញ” ។


គួរបញ្ជាក់ផងដែរថា អ្នកតំណាងរាស្ត្រ មួរ សុខហួរ មណ្ឌលកំពតគណបក្សសមរង្ស៊ី កន្លងទៅត្រូវបានសមាជិករដ្ឋ សភាសម្រេចបោះឆ្នោតអនុម័តដោយមានសំលេង ៩១/៩១ ដើម្បីដកអភ័យឯកសិទ្ធិសភាអ្នកតំណាងរាស្ត្រ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០០៩ ។ ក្នុងករណីដែលលោកស្រីមានការប្តឹងផ្តល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារ កេរ្តិ៍ ដែលកើតចេញពីការអត្តាធិប្បាយដោយប្រយោលរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខេត្តកំពត កាលពីដើមខែមេ សា ឆ្នាំ ២០០៩ កន្លងទៅ ទាក់ទងទៅនឹងពាក្យថា “ស្ត្រីម្នាក់ជើងខ្លាំង ហើយលោកស្រី មួរ សុខហួរ បានចាត់ទុកថា គឺសំដៅ មកលើលោកស្រី ។ អ្នកតំណាងរាស្ត្រ មួរ សុខហួរ ត្រូវបានតុលាការកាត់ក្តីសម្រេចឲ្យលោកស្រីចាញ់ក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយតម្រូវឲ្យបង់ប្រាក់ចំនួន៤,០០០ដុល្លារ។

តាមការលើកឡើងរបស់អ្នកតំណាងរាស្ត្រ មួរ សុខហួរ គណបក្សសមរង្ស៊ី បានបញ្ជាក់ថា រដ្ឋសភាបានផ្តល់អភ័យឯក សិទ្ធិជូនលោកស្រីហើយ ការផ្តល់អភ័យឯកសិទ្ធិនោះរដ្ឋសភាមិនបានជម្រាបប្រាប់លោកស្រីជាមុនទេ ដោយរដ្ឋសភាមានការ ប្រជុំគណៈកម្មការអចិន្ត្រៃយ៍ជាសំងាត់។ លោកស្រីបានបន្តទៀតថា រដ្ឋសភាបានផ្តល់លិខិតមួយច្បាប់ដែលចុះហត្ថលេខាពីស ម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

ទិន្នន័យការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រត្រូវបានប្រមូលមកពី៖ ការិយាល័យតំណាងរាស្ត្រនៅតាមមណ្ឌលនីមួយៗ សាខាគណបក្សជាប់ឆ្នោតនីមួយៗនៅតាមខេត្ត គេហទំព័រ (website) របស់គណបក្ស ប្រព័ន្ធផ្សព្វផ្សាយ និងរបាយ ការណ៍របស់អ្នកតំណាងរាស្ត្រ។ អ្នកតំណាងរាស្ត្រអាចផ្តល់ព័ត៌មានពីការចុះមូលដ្ឋានរបស់ខ្លួនតាមអាស័យដ្ឋានដូចខាង ក្រោម៖

**គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា**

ផ្ទះលេខ១៣៨ ផ្លូវ១២២ ទឹកល្អក់១ទួលគោកភ្នំពេញប្រអប់សំបុត្រលេខ១១៤៥  
ទូរស័ព្ទ ០២៣៨៨៤១៥០/០១២៩៤២០១៩ ទូរសារ ០២៣៨៨៥៧៤៥  
អ៊ីម៉ែល៖ [Comfrel@online.com.kh](mailto:Comfrel@online.com.kh) គេហទំព័រ៖ [www.Comfrel.org](http://www.Comfrel.org)



**COMFRE**